

របៀបនិងពេលវេលាដែលត្រូវដាក់ពាក្យសុំយកប្រាក់ជំនួយប្រចាំសប្តាហ៍

ក្រោយពីអ្នកបានដាក់ពាក្យសុំប្រាក់ជំនួយឥតការងារធ្វើរួច អ្នកត្រូវបន្តដាក់ពាក្យសុំប្រចាំសប្តាហ៍នៅសប្តាហ៍ក្រោយ ទើបអ្នកចាប់ផ្តើមទទួលបានប្រាក់ជំនួយនោះ។ បន្ទាប់មក អ្នកត្រូវតែបន្តដាក់ពាក្យសុំរៀងរាល់សប្តាហ៍រហូតដល់អ្នកចង់បញ្ឈប់ការទទួលបានប្រាក់ជំនួយនោះ។

របៀបដាក់ពាក្យសុំប្រាក់ជំនួយ

ដើម្បីទទួលបានប្រាក់ជំនួយអោយបានលឿនជាទីបំផុត សូមដាក់ពាក្យសុំប្រចាំសប្តាហ៍តាមអនឡាញ។ ក្រោយពីបានចូលក្នុងទំព័រនោះហើយ អ្នកនឹងឃើញសញ្ញាប្រាប់អ្នកអោយដឹងពីសារនៅក្នុងប្រអប់គណនី។ សូមចុចលើទំព័រនោះហើយធ្វើតាមការណែនាំ។ ចូរស្វែងយល់បន្ថែមនៅ [ការណែនាំពីរបៀបប្រើសេវាកម្មអេលិចត្រូនិច eServices ។](#)

ត្រូវដាក់ពាក្យសុំប្រាក់ជំនួយនៅពេលណា

- ប្រសិនបើអ្នកដាក់ពាក្យសុំតាមអនឡាញ អ្នកអាចធ្វើបានគ្រប់ពេលវេលារវាងម៉ោង ១២ យប់ ថ្ងៃអាទិត្យនិងម៉ោង ១១:៥៩ យប់ ថ្ងៃសៅរ៍។
- ប្រសិនបើអ្នក [ដាក់ពាក្យសុំជំនួយតាមទូរស័ព្ទ](#) សូមប្រើប្រព័ន្ធសេវាកម្មស្វ័យប្រវត្តិ (ពីម៉ោង ១២ យប់ ថ្ងៃអាទិត្យ ដល់ ម៉ោង ៤ ល្ងាចថ្ងៃសុក្រ, លើកលែងថ្ងៃសុក្រដែលជាថ្ងៃឈប់សម្រាក) ឬជួបនិយាយជាមួយភ្នាក់ងារលើកទូរស័ព្ទ (ពីថ្ងៃច័ន្ទ - ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ ព្រឹកដល់ ៤ ល្ងាច, លើកលែងតែថ្ងៃឈប់សម្រាក) ។
- អ្នកគួរតែដាក់ពាក្យសុំប្រាក់ជំនួយជារៀងរាល់សប្តាហ៍។
- ប្រសិនបើអ្នកចាំជិតដល់ចុងសប្តាហ៍ទើបដាក់ពាក្យសុំប្រាក់ជំនួយឥតការងារធ្វើ សូមទុកពេលវេលាយើងពីថ្ងៃក្នុងថ្ងៃធ្វើការ ដើម្បីអោយយើងពិនិត្យមើលពាក្យសុំរបស់អ្នកសិន មុនអ្នកអាចដាក់ពាក្យសុំយកប្រាក់ជំនួយប្រចាំសប្តាហ៍លើកដំបូងនៅសប្តាហ៍ក្រោយ។

អ្នកគួរតែដាក់ពាក្យសុំប្រាក់ជំនួយរៀងរាល់សប្តាហ៍ ទោះបីជាអ្នកកំពុងរង់ចាំ៖

- ដំណឹងថាតើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ទទួលបានប្រាក់ជំនួយដែរឬទេ។
- អោយគេបន្ថែមប្រាក់ខែនិងម៉ោងធ្វើការចូលទៅក្នុងពាក្យសុំប្រាក់ជំនួយរបស់អ្នក។
- ប្តឹងតវ៉ាចំពោះការបដិសេធពាក្យសុំប្រាក់ជំនួយរបស់អ្នក។

ព័ត៌មានប្រចាំសប្តាហ៍ពីការសុំប្រាក់ជំនួយទាក់ទងនឹងជំងឺឌីជីខ្វីដ១៩ COVID-19 (វិស័យកម្រិត)

ច្បាប់សង្គ្រោះបន្ទាន់ត្រូវបានអនុម័តសម្រាប់បុគ្គលិកនិងនិយោជិកដែលត្រូវបានរងគ្រោះដោយសារជំងឺឌីជីខ្វីដ១៩ COVID-19 ។ [សូមសិក្សាបន្ថែមនៅទំព័រស្តីអំពីជំងឺឌីជីខ្វីដ១៩ COVID-19 ។](#)

ប្រសិនបើអ្នកបាត់បង់ការងារដោយសារការរាលដាលជំងឺឌីជីខ្វីដ១៩ COVID-19 យើងបានបន្ថែមការណែនាំមួយចំនួនថែមទៀតនៅខាងក្រោម ដើម្បីជួយអ្នកនៅពេលអ្នកបំពេញពាក្យសុំប្រាក់ជំនួយប្រចាំសប្តាហ៍។

ព័ត៌មានសំខាន់ៗ (បានធ្វើនៅ ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២០)

- “សប្តាហ៍រង់ចាំ” ត្រូវបានលុបចោលសម្រាប់ការដាក់សុំប្រាក់ជំនួយដែលបានធ្វើនៅឬក្រោយថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២០ ដែលជាផ្នែកមួយនៃច្បាប់សង្គ្រោះបន្ទាន់ទាក់ទងនឹងជំងឺឌីជីខ្វីដ១៩ COVID-19 ។
- ការស្វែងរកការងារ ឥឡូវនេះមិនចាំបាច់ធ្វើទេរហូតដល់ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២០ (នេះអាចត្រូវបានបន្តទៅទៀត សូមពិនិត្យមើលគេហទំព័រ www.esd.wa.gov សម្រាប់ព័ត៌មានថ្មីៗ) ។ ក្នុងខណៈពេលដែលគេមិនតម្រូវអោយអ្នកស្វែងរកការងារធ្វើ អ្នកអាចឆ្លើយសំណួរថាទេបាន ចំពោះសំណួរដែលសួរថា "តើអ្នកបានស្វែងរកការងារធ្វើយ៉ាងសកម្ម តាមបញ្ជា នៅក្នុងសប្តាហ៍ដែលអ្នកកំពុងទទួលប្រាក់ជំនួយឬទេ? ។ បើរាយការណ៍ថា មិនបានស្វែងរកការងារធ្វើ នឹងមិនប៉ះពាល់ដល់ការទទួលប្រាក់ជំនួយរបស់អ្នកឡើយ។

សំណួរទាក់ទងនឹងការដាក់ពាក្យសុំប្រាក់ជំនួយប្រចាំសប្តាហ៍របស់អ្នក

សំណួរដែលក្រសួង ESD សួរអ្នកនៅពេលអ្នកដាក់ពាក្យប្រាក់ជំនួយប្រចាំសប្តាហ៍គឺសំណួរដូចគ្នា មិនថានៅតាមអនឡាញឬតាមរយៈទូរស័ព្ទទេ។

១. រៀងរាល់ថ្ងៃ តើអ្នកមានលទ្ធភាពត្រឡប់ទៅធ្វើការវិញឬទេ?

- ប្រសិនបើអ្នកគ្មានការងារធ្វើដោយសារជំងឺឌីជីខ្វីដ១៩ COVID-19 ពីព្រោះគេបិទហាងឬក្រុមហ៊ុន ឬអ្នកមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺឌីជីខ្វីដ១៩ ហើយត្រូវបានគេទុន្ទានអោយនៅផ្ទះ អ្នកនៅតែគួរតែឆ្លើយថា “បាទ ឬ ចា” ចំពោះសំណួរនេះ។

២. តើអ្នកបានខិតខំស្វែងរកការងារធ្វើ តាមការបញ្ជា នៅក្នុងសប្តាហ៍ដែលអ្នកកំពុងទទួលប្រាក់ជំនួយឬទេ?

- ការស្វែងរកការងារមិនចាំបាច់ធ្វើទេរហូតដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ (នេះអាចត្រូវបានបន្តទៅទៀត សូមពិនិត្យមើលគេហទំព័រ www.esd.wa.gov សម្រាប់ព័ត៌មានថ្មីៗ) ។ ក្នុងខណៈពេលដែលគេមិនតម្រូវអោយអ្នកស្វែងរកការងារធ្វើ អ្នកអាចឆ្លើយសំណួរនេះថា «អត់ទេ» បាន។

- ប្រសិនបើអ្នកឆ្លើយសំណួរនេះថា «បាទ ឬ ចា» គេនឹងសួរសំណួរបន្ថែមទៀតអំពីទីកន្លែងដែលអ្នកទៅរកការងារធ្វើ ឬសកម្មភាពផ្សេងៗ និងបញ្ជាក់ពីមានទាក់ទងនឹងការងារទាំងនោះ។
- ចំពោះទីកន្លែងរកការងារធ្វើ គេនឹងតម្រូវអោយអ្នកផ្តល់ព័ត៌មានពីក្រុមហ៊ុននិមួយៗពីបញ្ជីរកការងារធ្វើដូចជា៖ កាលបរិច្ឆេទ, ឈ្មោះក្រុមហ៊ុននិងអាសយដ្ឋាន, លេខទូរស័ព្ទឬអ៊ីម៉ែលរបស់ក្រុមហ៊ុន, តើអ្នកទាក់ទងគេរបៀបណា, ឈ្មោះរបស់បុគ្គលដែលអ្នកបានទាក់ទង, និងប្រភេទការងារដែលអ្នកបានរក។

៣. តើអ្នកត្រូវបានបដិសេធការងារ ឬខកខានមិនបានទៅសំភាសន៍ការងារដែរឬទេ?
៤. តើអ្នកបានដាក់ពាក្យសុំ ឬទទួលបានប្រាក់សំណងពីការងារ ឬប្រាក់សំណងជាជនរងគ្រោះក្នុងឧក្រិដ្ឋកម្មដែរឬទេ?
៥. តើអ្នកបានដាក់ពាក្យសុំ ឬអ្នកមានការផ្លាស់ប្តូរចំនួនប្រាក់និវត្តន៍ឬទេ?
៦. តើអ្នកបានឬនឹងទទួលបានប្រាក់សម្រាប់ថ្ងៃឈប់សម្រាកពីនិយោជក(ចៅកែ)របស់អ្នកក្នុងថ្ងៃណាមួយក្នុងសប្តាហ៍ដែលអ្នកកំពុងទទួលបានប្រាក់ជំនួយឬទេ?
៧. តើអ្នកបានឬអ្នកនឹងទទួលបានការបង់ប្រាក់វិស្សមកាលក្នុងថ្ងៃណាមួយក្នុងសប្តាហ៍ដែលអ្នកកំពុងទទួលបានប្រាក់ជំនួយឬទេ?
៨. តើអ្នកបានឬអ្នកនឹងទទួលបានការបង់ប្រាក់បានពីការជូនដំណឹងមុនការបញ្ឈប់ពីការងារ ឬការបង់ប្រាក់បញ្ឈប់ពីការងារនៅក្នុងសប្តាហ៍ដែលអ្នកកំពុងទទួលបានប្រាក់ជំនួយនោះឬទេ?
៩. តើអ្នកបានចូលបម្រើជាគណៈកម្មការវិនិច្ឆ័យតុលាការឬទេ?
១០. តើអ្នកបានចូលបម្រើក្នុងជួរឆ្នាំងការពារជាតិអស់រយៈពេលលើសពី ៧២ ម៉ោងដែរឬទេ?
១១. តើអ្នកបានប្រកបមុខរបររកស៊ីដោយខ្លួនឯងឬដែរទេ?
១២. តើអ្នកបានធ្វើការអោយទីកន្លែងណាមួយកាលពីសប្តាហ៍មុនដែរឬទេ?

***សូមរាយការណ៍ ចំនួនប្រាក់ចំណូលសម្រាប់សប្តាហ៍ដែលអ្នកបានធ្វើការ មិនមែនសប្តាហ៍ដែលអ្នកបានទទួលប្រាក់នោះទេ។ សូមរាយការណ៍ចំនួនសរុបមុនកាត់ពន្ធ។**
 ចំពោះមុខរបររកស៊ីដោយខ្លួនឯង សូមរាយការណ៍ពីប្រាក់ចំណេញ។
 គេក៏នឹងសួរអ្នកអំពីចំនួនម៉ោងឬថ្ងៃសរុបដែលអ្នកបានធ្វើការ។

ប្រសិនបើអ្នកធ្វើការអំឡុងសប្តាហ៍នោះ សូមត្រៀមខ្លួនផ្តល់នូវព័ត៌មានអំពី៖

- ចំនួនទឹកប្រាក់ដែលអ្នករកបាននៅក្នុងសប្តាហ៍នោះ ទោះបីជាអ្នកនៅមិនទាន់បានទទួលប្រាក់នោះក៏ដោយ។ (ប្រាក់ចំណូលរាប់បញ្ចូលទាំងប្រាក់ដែលអ្នករកបានសម្រាប់ការផ្តល់សេវាកម្មផ្ទាល់ខ្លួន, រួមទាំងប្រាក់ខែ,

ប្រាក់ភាគរយនិងប្រាក់រង្វាន់លើកទឹកចិត្ត,
ប្រាក់ផ្សេងៗទៀតដែលបានបង់ក្នុងមធ្យោបាយណាមួយក្រៅពីប្រាក់សុទ្ធ, ព្រមទាំងលុយធីប) ។

- តើអ្នកបានធ្វើការចំនួនប៉ុន្មានម៉ោងក្នុងសប្តាហ៍នោះ។
- ឈ្មោះទីកន្លែងដែលអ្នកធ្វើការ។
- អាស័យដ្ឋានរបស់ទីកន្លែងដែលអ្នកធ្វើការ។
- កាលបរិច្ឆេទដែលអ្នកចាប់ផ្តើមធ្វើការនៅក្នុងសប្តាហ៍នោះ។

បន្ទាប់ពីបានប្រាប់ប្រាក់ចំណូលរបស់អ្នក

គេនឹងសួរអ្នកថា "តើអ្នករំពឹងថានឹងធ្វើការឱ្យទីកន្លែងដូចគ្នានៅសប្តាហ៍ក្រោយឬទេ?" ប្រសិនបើអ្នកឆ្លើយថាទេ អ្នកត្រូវតែបង្ហាញពីហេតុផល៖

១. មិនមានការងារធ្វើគ្រប់គ្រាន់

ឧទាហរណ៍៖ ទីកន្លែងធ្វើការនោះត្រូវបានបិទ ឬកាត់បន្ថយបុគ្គលិកដោយសារការបាត់បង់មុខរបរ ឬបទបញ្ជាចេញពីក្រសួងសុខាភិបាលសាធារណៈក្នុងកំឡុងពេលរាលដាលជំងឺឱរីដ១៩ COVID-19 ។

២. កាត់បន្ថយម៉ោងធ្វើការដោយសារមិនមានការងារអោយធ្វើ

៣. ត្រូវបានគេបញ្ឈប់

៤. អ្នកសុំឈប់

៥. មានហេតុផលខ្លះផ្សេងទៀត

តើអ្នកមានប្រាក់ចំណូលផ្សេងទៀតដែលអាចរាយការណ៍បានដែរឬទេ?

ប្រសិនបើអ្នកមិនប្រាកដថា ប្រាក់ចំណូលរបស់អ្នកអាចយកមករាយការណ៍បាន សូមមើលនៅបញ្ជីខាងក្រោមទំព័រ ២៧-២៨ នៅក្នុង [សៀវភៅណែនាំសម្រាប់បុគ្គលិកដែលគ្មានការងារធ្វើ](#) (PDF, 2.9MB) ។

នៅពេលអ្នកបំពេញចម្លើយរបស់អ្នកបានចប់សព្វគ្រប់ហើយ ប្រព័ន្ធនឹងនិយាយឬបង្ហាញសារថា "ពាក្យសុំរបស់អ្នកត្រូវបានទទួលយក" ។

ប្រាក់ចំណូលដែលអាចរាយការណ៍បាន រាប់បញ្ចូលទាំង៖

- ១. ប្រាក់ចំណូលពីមុខរបរខ្លួនឯងក្រោយពីកាត់ពន្ធរួច។
- ២. អ្វីដែលជំនួសអោយលុយដែលអាចបង់ថ្លៃដូចជាការជួលបន្ទប់ និងការស្នាក់នៅ និងម្ហូបអាហារ។
- ៣. រង្វាន់លើកទឹកចិត្តពីការងារដែលបានធ្វើនៅក្នុងសប្តាហ៍នោះ។
- ៤. គ្រប់លុយធិបទាំងអស់។
- ៥. ការទទួលបានប្រាក់វិស្សមកាល, ថ្លៃឈប់សម្រាក និងការឈប់សម្រាកនៅពេលឈឺ។
- ៦. ប្រាក់ខែពីការចូលប្រចាំការក្នុងជួរកងទ័ពនិងឆ្នាំការពារជាតិ ប្រសិនបើអ្នកធ្វើការច្រើនជាងបីថ្ងៃជាប់គ្នា។
- ៧. ប្រាក់ចំណូលពីសេវាកម្មកាតព្វកិច្ចគណៈកម្មការវិនិច្ឆ័យតុលាការ។
- ៨. ប្រាក់ចំណូលពីការងារសិក្សារបស់រដ្ឋ state work study (មិនរាប់បញ្ចូលមូលនិធិ Title IV Fund)។
- ៩. ប្រាក់ចំណូលពីកន្លែងធ្វើការ ដូចជាប្រាក់ជំពាក់ (រាប់បញ្ចូលទាំងការសងប្រាក់ជំពាក់ពីការខាតបង់ពេលវេលា ឬការទាមទារសងប្រាក់បុគ្គលិក) សម្រាប់សប្តាហ៍ដែលអ្នកកំពុងទទួកប្រាក់ជំនួយ។

តារាងកាត់បន្ថយប្រាក់ចំណូល

ដើម្បីជួយអ្នកកំណត់ថា តើត្រូវដកចំនួនប៉ុន្មានពីប្រាក់ជំនួយប្រចាំសប្តាហ៍របស់អ្នក, អ្នកអាចទាញយក [តារាងកាត់បន្ថយប្រាក់ចំណូល](#) មកមើល។

ប្រសិនបើអ្នកធ្វើខុសលើពាក្យសុំប្រចាំសប្តាហ៍របស់អ្នក

ប្រសិនបើអ្នកធ្វើខុសនៅពេលដាក់ពាក្យសុំយកប្រាក់ជំនួយប្រចាំសប្តាហ៍ អ្នកអាចចាប់ផ្តើមម្តងទៀតមុនពេលដែលអ្នកឈឺឬឃើញសារប្រាប់ថា "ពាក្យសុំរបស់អ្នកត្រូវបានទទួលយក"។ នៅក្នុងករណីភាគច្រើន អ្នកនឹងមានឱកាសកែកំហុសនៅអំឡុងពេលបញ្ជូនពាក្យសុំរបស់អ្នក។

ប្រសិនបើអ្នករកឃើញកំហុសរបស់អ្នកក្រោយពីអ្នកបញ្ជូនពាក្យសុំប្រចាំសប្តាហ៍របស់អ្នក អ្នកត្រូវហៅទូរស័ព្ទទៅនិយាយជាមួយភ្នាក់ងារធ្វើការតាមរយៈលេខ (800-318-6022 ពីថ្ងៃថ្ងៃច័ន្ទ - សុក្រ ចាប់ពីម៉ោង ៧ ព្រឹកដល់ ៤ ល្ងាច លើកលែងថ្ងៃឈប់សម្រាក) ដើម្បីអោយគេកែកំហុសរបស់អ្នក។

ការខកខានទូរស័ព្ទទៅមជ្ឈមណ្ឌលទទួលបន្ទុកពាក្យសុំជំនួយដើម្បីកែកំហុសរបស់អ្នកអាចបណ្តាលឱ្យមាន [ការបង់ប្រាក់លើសចំនួន](#) ហើយជំនួយរបស់អ្នកត្រូវបានគេបដិសេធ។

ប្រសិនបើអ្នកត្រូវការដាក់ពាក្យសុំអត្ថប្រយោជន៍ធានារ៉ាប់រងទាក់ទងនឹងការគ្មានការងារធ្វើ ឬអ្នកមានសំណួរអំពីអត្ថប្រយោជន៍ធានារ៉ាប់រងរបស់អ្នក សូមហៅទូរស័ព្ទមកលេខ 1-800-318-6022 ។ នៅពេលអ្នកហៅទូរស័ព្ទមក សូមសួររកអ្នកបកប្រែភាសាដើមទើបតែងថ្លៃ បើសិនជាអ្នកត្រូវការ ដើម្បីនិយាយជាមួយនរណាម្នាក់អំពីអត្ថប្រយោជន៍ទាក់ទងនឹងការគ្មានការងារធ្វើ។